

កម្មាស របស់យួន

ហារ ជាមនុស្សល្ងង់ខ្លៅ។ មនុស្សបែបនេះ រស់នៅក្នុងដែន នៃអនាម័យ ដូច្នោះ ស្គាល់តែ អំពើ ទុច្ចរិត កេងប្រវ័ញ្ច ឃាតកម្ម ដើម្បីអញ ហើយនាំគ្នារស់ ពាក់ងារអ៊ុកអធិក ហើយជឿជាក់ថា ខ្លួនមានកិត្តិយស មានបារមី មានទ្រព្យសម្បត្តិ។ មនុស្ស ឧត្តម ទាំងនោះឯង ផ្តួចផ្តើម ពួកម៉ាហ្វីយ៉ា ឬ បនភ្នំពេញ ក្នុង នោះមាន បងធំទី១ ថ្នាក់សម្តេច, បងធំទី២ ថ្នាក់ រដ្ឋមន្ត្រី និង នាយឧត្តមសេនីយ ពាក់ផ្កាយមាស, បងតូច ជាថ្នាក់ ឯក ឧត្តម និង ឧត្តមសេនីយ ហើយនិង សេនាប្រតិបត្តិ គ្រប់ថ្នាក់ គ្រប់វិស័យ មត់គ្នាប្រព្រឹត្ត នូវអំពើទុច្ចរិត ចេញមុខ ដោយប្រើ ប្រព័ន្ធតុលាការ និង អំណាចរដ្ឋ និង សម្ងាត់ ដោយប្រើវិធីឃាត កម្ម។ ដូច្នោះ យៀកណាម ជាអ្នកឈ្នះរហូតមក, ហេតុអ្វី ក៏គេ ចង់អោយបនភ្នំពេញ ដូរចរិកពាល របស់ខ្លួន ? ត្រូវខ្មែរអ្នកជា ទាំងឡាយ កុំច្រឡំថា បនភ្នំពេញ គ្មានអនាគត ព្រោះ វាជាបន ម៉ឺងម៉ាណាស់ និង នឹងនរប់ផុត ហើយ វាជា បច្ចុប្បន្នកាល និង អនាគតកាល របស់ប្រជាជាតិខ្មែរ ដែលកំពុងស្ថិតនៅក្នុង ភាពទ្រុឌទ្រោម។

ភាពល្មើស នៃពួកអ្នកដឹកនាំ គណបក្សប្រឆាំង

ពួកអ្នកដឹកនាំ នៃគណបក្សប្រឆាំង មួយភាគធំ មិនមែនជា ជនល្ងង់ខ្លៅ តែ ល្មើស។ ពីអាណត្តិ នៃរដ្ឋសភា ទី១ ដល់ ទី៥ នឹកស្មានថាខ្លួន កំពុងដើរ មួយជំហានម្តងៗ ទៅរកជោគជ័យ តែការពិត គឺឈានទាំងញឹម ដោយមិនដឹងខ្លួន លើផ្លូវយួន

